

ទាំងអស់នេះគឺអំពីការកាត់បន្ថយការចែករំលែកថវិកា

ចូលចំណាយទាបជាង ជួយរកសាលយន្តៅក្នុង ហោប៉ៅរបស់អ្នក



តើការកាត់បន្ថយការចែករំលែកថវិកាគឺជាអ្វី?

ការកាត់បន្ថយការចែករំលែកថវិកា បន្ទាប់មកចំណាយចេញពីហោប៉ៅនៃការសុខភាពរបស់អ្នក (តម្លៃត្រូវបង់ ឬចំណាយមុនពេលបានការបង់បង់ឱ្យ, តម្លៃប្រើប្រាស់, សហគ្រាសបង់បង់)។ ពួកវាមិនបន្ទាបបុព្វលាភរបស់អ្នកនោះទេ។ អ្នកអាចទទួលបានព័ត៌មានរយៈ *Washington Healthplanfinder* តើប៉ុណ្ណោះ។

តើខ្ញុំទទួលបានការកាត់បន្ថយការចែករំលែកថវិកាដោយរបៀបណា?

អ្នកមានលក្ខណៈសម្បត្តិសម្រាប់ការកាត់បន្ថយការចែករំលែកថវិកាផ្ទៃក្នុងប្រាក់ចំណូលរបស់អ្នក។ ប្រាក់ចំណូលរបស់អ្នកកាន់តែទាប អ្នកអាចសន្សំសំចៃហោប៉ៅតិចតួច។ អ្នកក៏អាចចុះឈ្មោះសម្រាប់ផែនការពាណិជ្ជកម្ម (Silver plan) ដើម្បីទទួលបានការកាត់បន្ថយការចែករំលែកថវិកា។

តើការកាត់បន្ថយការចែករំលែកថវិកាដែលដំណើរការយ៉ាងដូចម្តេច?

ពួកវាបន្ទាបតម្លៃត្រូវបង់ ឬចំណាយមុនពេលបានការបង់បង់ឱ្យរបស់អ្នក។ នៅពេលអ្នកមានតម្លៃត្រូវបង់ ឬចំណាយមុនពេលបានការបង់បង់ឱ្យទាបជាង ផែនការសុខភាពរបស់អ្នកនឹងចាប់ផ្តើមចែករំលែកថវិកាតែឆាប់។

ពួកវាបន្ទាបតម្លៃប្រើប្រាស់ និងសហគ្រាសបង់បង់។ អ្នកបង់តម្លៃប្រើប្រាស់ និងសហគ្រាសបង់បង់ នៅពេលអ្នកទទួលបានសេវាកម្មដ៏ល្អប្រសើរឱ្យបានឆាប់។ ការកាត់បន្ថយការចែករំលែកថវិកា ជួយបន្ទាបចំនួនទឹកប្រាក់ទាំងនេះ។

ពួកវាបន្ទាបទឹកប្រាក់អតិបរមាចេញពីហោប៉ៅរបស់អ្នក។ ទឹកប្រាក់អតិបរមាចេញពីហោប៉ៅរបស់អ្នកកំណត់ពីអ្វីដែលអ្នកត្រូវបង់សម្រាប់ការថែទាំសុខភាពក្នុងពេលមួយឆ្នាំ។ សេវាកម្មដ៏ល្អប្រសើរឱ្យបានឆាប់មានចំណាយពីហោប៉ៅនោះទេ នៅពេលអ្នកឈានដល់ដំណាក់កាលនេះ។

ទទួលបានការគាំទ្រ បើសិនអ្នកត្រូវការវា

មជ្ឈមណ្ឌលគាំទ្រអតិថិជនរបស់យើងអាចជួយយើងសំណួរផ្សេងៗ និងភ្ជាប់អ្នកជាមួយអ្នកជំនាញក្នុងតំបន់របស់អ្នក។

 ហៅទូរស័ព្ទមកយើង
1-855-923-4633

 ចូលមើលយើងនៅ
wahealthplanfinder.org

 ទាញយក កម្មវិធី
WAPlanfinder